


កម្រងរូបភាព៖ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកប្រមូលផ្តុំគ្នាសុំអន្តរាគមន៍ បន្ថែមពីអាមេរិក

ទេន សុខស្រីនិត | VOA Khmer, 18 កក្កដា 2019

ពីរថ្ងៃបន្ទាប់ពីរដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពលរដ្ឋខ្មែរ
ជាច្រើននាក់មកពីជុំវិញសហរដ្ឋអាមេរិក និងកាណាដា បានមកជួបជុំគ្នានៅក្បែររដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន
ដើម្បីសុំការគាំទ្រនិងអន្តរាគមន៍បន្ថែមពីរដ្ឋាភិបាលអាមេរិកដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នារសៀលថ្ងៃពុធ
ទី១៧ ខែកក្កដានេះ។ ដោយមានកាន់បដាជាតិកម្ពុជា អាមេរិក និងកាណាដា អ្នកចូលរួមទាំងនោះបាន
ស្រែកហ្វឹរ «កឹម សុខា! សម រង្ស៊ី!»។ លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សប្រចាំ លោកស្រី មូរ សុខហួរ និងមេដឹកនាំ
តំណាងគណបក្សនេះមួយចំនួនទៀត រួមទាំងសមាជិករដ្ឋសភាអាមេរិកដូចជាលោក Steve Chabot ក៏មានវត្តមាននៅ
ក្នុងការប្រមូលផ្តុំគ្នានេះ។



ពលរដ្ឋខ្មែរ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមកពីរដ្ឋនានានៅសហរដ្ឋអាមេរិក និងកាណាដា ចូលរួមក្នុងការប្រមូលផ្តុំគ្នាមួយនៅក្បែរ
រដ្ឋសភាអាមេរិក ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិកជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា
ឆ្នាំ២០១៩។ (ទេន សុខស្រីនិត/VOA)



ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ (ទែន សុខស្រីនីត/VOA)



អ្នកចូលរួមម្នាក់កាន់បង្ហាងដែលសរសេរថា «ហ៊ុន សែន ជាជនផ្តាច់ការ» នៅក្នុងការប្រមូលផ្តុំគ្នាមួយនៅក្បែររដ្ឋសភាអាមេរិក រដ្ឋធានី វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ (ទែន សុខស្រីនីត/VOA)



អ្នកចូលរួមកាន់បង្ហាញលោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង នៅក្នុងការប្រមូលផ្តុំគ្នាមួយ នៅក្បែររដ្ឋសភា អាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។ លោក កឹម សុខា កំពុងត្រូវបានរដ្ឋាភិបាលកម្ពុជាឃុំខ្លួននៅក្នុងគេហដ្ឋាន របស់លោកនៅរាជធានីភ្នំពេញ រីឯលោក សម រង្ស៊ី កំពុងនិរទេសខ្លួនរស់នៅប្រទេសបារាំង។ (ទ្រង សុខស្រីនីត/VOA)



លោក Steve Chabot សមាជិករដ្ឋសភាប្រចាំរដ្ឋ Ohio មកពីគណបក្សសាធារណរដ្ឋ ថ្លែងនៅក្នុងការប្រមូលផ្តុំគ្នាមួយរបស់ពលរដ្ឋខ្មែរនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឱ្យរដ្ឋាភិបាលអាមេរិកជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទ្រន សុខស្រីនីត/VOA)



លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលត្រូវបានគុណការកំពូលវិញ ចូលរួមនៅក្នុងការប្រមូលផ្តុំគ្នាមួយ នៅក្បែររដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទ្រន សុខស្រីនីត/VOA)



លោក អ៊ុង វិទ្ធី ប្រធានគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក ថ្លែងនៅក្នុងការប្រមូលផ្តុំគ្នាមួយរបស់ពលរដ្ឋខ្មែរនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឱ្យរដ្ឋាភិបាលអាមេរិកជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិក/VOA)



ព្រះតេជគុណប៊ុត ប៊ុនតិញ សកម្មជនបរិស្ថាននៃបណ្តាញព្រះសង្ឃឯករាជ្យ ថ្លែងនៅក្នុងការប្រមូលផ្តុំគ្នាមួយរបស់ពលរដ្ឋខ្មែរនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឱ្យរដ្ឋាភិបាលអាមេរិកជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិក/VOA)



សមាជិកមេដឹកនាំនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានគុណការកំពូលរំលាយ ដូបដុំគ្នានៅក្បែររដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។ (ទិន្នន័យ សុខស្រីនីត/VOA)

Posted by KI Media at 8:25 AM

Email ThisBlogThis!Share to TwitterShare to FacebookShare to Pinterest